មេរៀមគ្នាច់គណន៍ អិលអូអិលស៊ី នៅភូទភម្មទិធីជាគទ

ជាមួយនឹងកម្មវិធីបាគងជំនាន់ចុងក្រោយ លោកអ្នកអាចធ្វើការភ្ជាប់គណនីធនាគារនៅ អិលអូអិលស៊ី (គណនីបញ្ញើសំចៃ ឬ គណនីឌីជីថល) របស់អ្នកទៅក្នុងកម្មវិធីបាគងដើម្បី ធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ របស់អ្នក ទៅកាន់គណនី Bakong Wallet ពិនិត្យមើលសមតុល្យគណនីធនាគារ ពិនិត្យប្រវត្តិប្រតិបត្តិការ ដែលបានកើតឡើងរវាងគណនីធនាគារ និងគណនី Bakong Wallet ហើយលោកអ្នកក៏អាចធ្វើការផ្តាច់គណនីធនាគាររបស់អ្នកចេញពីកម្មវិធីបាគង បានដោយខ្លួនឯងដោយអនុវត្តន៍តាម ជំហានដូចខាងក្រោម៖

ជំហានទី ១៖ បើកដំណើរការកម្មវិធី LOLC Mobile Cambodia

- 1. ចុចពាក្យ Pay
- 2. ប៊ុប៊ញាក្យ៍ Add Account to Bakong
- 3. ប៊ុបញាក្យ៍ Bakong
- 4. ជ្រើសរើស Username
- 5. ចុចពាក្យ Generate Password, ប្រព័ន្ធនឹងបង្កើត password ដោយស្វ័យប្រវត្តិ

1:38		1:38	9:42	09:59t 🕈 📧
LOIC	4	< LOLC Authentication 3	< Bakong	< Bakong
		Bakong	Authenticate Using	Authenticate Using
			O Mobile Number	Mobile N 6 Username
Taing Favourites My OR Code	Scan QR Code			Username
	(ĉ)		sokchea	sokchea
Send money Pay Bills LOLC Banking	Bakong		Password	Password
			Password 🗞	Generated on 2024-04-25 09:59 AM
(B)(O)(S)	(*)			Password Expires In
Top Up Search & Pay Pr 2	Bluetooth Pay			24 Hour(s)
			Generate Password	Discard Password
Digital Account Market Add Account to Bakong	Split Bill		-	
a 🐻 🖪				
Spending History Pay	More			

ជំហានទី ២៖ ការភ្ជាប់គណនី អិលអូអិលស៊ី ទៅក្នុងកម្មវិធីបាគង

បើកកម្មវិធីបាគងហើយចូលទៅគណនីបាគងរបស់អ្នក៖

- 1. ប៊ុប៊ញាក្យ័ Add account
- 2. ជ្រើសរើស LOLC (Cambodia) Plc.
- 3. បញ្ចូល Username របស់អ្នកដែលបានចុះឈ្មោះក្នុងកម្មវីធី រួចបញ្ចូល Password ដែលបានបង្កើតក្នុងកម្មវីធី LOLC Mobile Cambodia ក្នុងជំហានទី១ ខាងលើ
- 4. ប៊ុបិពាក្យ៍ Next
- 5. បញ្ចូលលេខ OTP ដែលបានផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកតាមរយៈសារ SMS
- 6. បញ្ចុំលលេខគណនី អិលអូអិលស៊ី របស់អ្នក
 - **ចំណាំ៖** លោកអ្នកអាចភ្ជាប់គណនី អិលអូអិលស៊ី បានទាំងគណនីប្រាក់រៀល និងគណនីប្រាក់ដុល្លារ
- 7. ចុចពាក្យ Confirm, នោះគណនីនឹងត្រូវបានភ្ជាប់ដោយជោគជ័យទៅក្នុងកម្មវិធីបាគង, បន្ទាប់មកលោកអ្នកអាច ធ្វើការពិនិត្យមើលសមតុល្យគណនីរបស់អ្នក និងអាចដាក់ប្រាក់ទៅក្នុងគណនីបាគងរបស់អ្នកបានហើយ។



13:58			9:46	09:19I 🗢 🖿
	Add account	í	Account added successfully	< Account overview
ccount n	umber	6 (4/4)		LOLC (Cambodia) Plc. 7313XXXXX3001
ase set your ac	ccount number		Riel account >	Available balance
Account numb 313XXXXX3001	er I	0	§1,050,000	\$ 59,835,000
			Dollar account >	E Transfer to Bakong Wallet
			\$520	Transactions
			E Send C Receive	Today
			👯 QR Pay 👸 Deposit	↑ Sent to Sina Sorya - 100,00
	Confirm		—	Sent to Sina Sorya -≵ 5,00
1	2 ABC	3	Bank accounts	Yesterday
4 сні	5	6 MNO	LOLC (Cambodia) Plc. ***3001	Sent to Sina Sorya -₹ 60,00
7 PORS	8	9 wx yz	See all accounts	
	0	×		
			Wallet Transaction Cards Profile	

ជំហានទី ៣៖ ប្រតិបត្តិការដាក់ប្រាក់ទៅក្នុងគណនីបាគង

បើកកម្មវិធីបាគងហើយចូលទៅកាន់គណនីធនាគារណាមួយរបស់អ្នកដែលចង់ធ្វើប្រតិបត្តិការ៖

- 1. ចុបិពាក្យ៍ Transfer to Bakong Wallet
- 2. បញ្ចូលចំនួនទឹកប្រាក់ និង ពិពណ៌នាពីគោលបំណងនៃប្រតិបត្តិការ (ប្រសិនបើមាន)
- 3. ចុចពាក្យ Next
- <mark>4.</mark> ចុចពាក្យ Confirm
- 5. បញ្ចូលលេខសម្ងាត់របស់ Bakong
- 6. បញ្ចុំលលេខ OTP ដែលបានផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកតាមរយៈសារ SMS
- 7. ចុចពាក្យ Done ដើម្បីបញ្ចប់ប្រតិបត្តិការ។





សម្គាល់៖

- ករណីអតិថិជនចង់ផ្តាច់គណនីធនាគារដែលបានភ្ជាប់ចេញពីកម្មវិធីបាគង សូមអនុវត្តដូចខាងក្រោម៖
 - 1. ចុចលើលេខគណនីធនាគារណាមួយរបស់អ្នកដែលចង់ផ្តាច់ចេញ រួចអូសមកខាងឆ្វេង ប្រព័ន្ធនឹងបង្ហាញពាក្យ Remove
 - 2. ចុចពាក្យ Remove ប្រព័ន្ធនឹងសួរបញ្ជាក់ថា "តើអ្នកពិតជាចង់ផ្តាច់គណនីធនាគារលេខ ****XXX?"
 - 🛩 ប្រសិនបើចុចពាក្យ Cencel មានន័យថាអ្នកមិនចង់ផ្តាច់គណនីពីកម្មវិធីបាគងនោះទេ។
 - 🛩 ប្រសិនបើចុចពាក្យ Remove មានន័យថាអ្នកពិតជាចង់ផ្តាច់គណនីពីកម្មវិធីបាគង។
 - 3. ចុចពាក្យ Remove នោះគណនីនឹងត្រូវផ្តាច់ចេញពីកម្មវិធីបាគងដោយជោគជ័យ។

10:14	È		10:14		10:14		10:14	
LOLC	មិលអូមិលស៊ី (រទនមុនា) គឺមិលស៊ី LOLC (Cambodia) Plc.	Q	មិលម្អអិលស៊ី (ទេមមុនា) គឺអិលស៊ី LOLC (Cambodia) Plc.	Q (អ៊ីលអូអ៊ីលស៊ី (ខេមមុខា) គឺអ៊ីលស៊ី LOLC (Cambodia) Plc.	Q	Account remo	ved successfully
Riel	account	•	Riel account	· · ·	Riel account		Riel account	,
à	,074		a1,074		a1,074		a1,074	
Doll			Dollar account		Dollar account		Dollar account	· · ·
Ş	0.51		\$0.51		\$0.51		\$0.51	
E	Send 📑 Re	ceive	E ¹ Send	j Receive	ATTENTION Are you sure you want to remov account ***3019 ?	e bank	E ⁴ Send	C1 Receive
	🖁 QR Pay 🛗 De	posit	👯 QR Pay	Deposit	Cancel Remo	ove 3	QR Pay	🛗 Deposit
Bank a	accounts	Г Г	Bank accounts	-	Bank accounts		Bank accounts	
LOLC	LOLC (Cambodia) Plc. ***30	19 1	LOLC (Cambodia) Plc. ***3019	Remove	DLC (Cambodia) Plc. ***3019	Remove	Add your bank accour	its to make transfers
۲	See all accounts	L.	See all accounts		See all accounts		(+) Add account	
								= •
Waller	Transaction Cards	Profile	Wallet Transaction Can	de Profile	Wallet Transaction Cards	Profile	Wallet Transactio	Cards Profile

